



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី BORRIBO Microfinance Institution PLC



របាយការណ៍ប្រចាំឆ្នាំ ២០១៧

មាតិកា

១. ទស្សនវិស័យ និងបេសកកម្ម-----	១
២. ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល-----	២
៣. ចំណាប់អារម្មណ៍របស់នាយកគ្រប់គ្រងទូទៅ-----	៣
៤. ការពង្រីកតំបន់ប្រតិបត្តិការណ៍-----	៤
៥. សាវតារ-----	៥
៦. រចនាសម្ព័ន្ធ-----	៧
៧. ភាគទុនិក-----	៨
៨. ផលិតផល និងសេវាកម្ម-----	៩
៨.១. ឥណទានខ្នាតធំ-----	៩
៨.២. ឥណទានខ្នាតមធ្យម-----	១០
៨.៣. ឥណទានខ្នាតតូច-----	១០
៨.៤. ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន-----	១១
៨.៥. ឥណទានខ្នាតតូចបំផុត-----	១១
៨.៦. ឥណទានក្រុមសាមគ្គី-----	១២
៨.៧. ឥណទានមន្ត្រីរាជការ-----	១២
៨.៨. ឥណទានបុគ្គលិក-----	១៣
៩. លទ្ធផលប្រតិបត្តិការ-----	១៤
១០. របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករឯករាជ្យ-----	១៦
១០.១. របាយការណ៍ក្រុមប្រឹក្សាភិបាល-----	១៦
១០.២. សេចក្តីរាយការណ៍លើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ-----	២០
១០.៣. របាយការណ៍ហិរញ្ញវត្ថុ-----	២៣

១១. អំពីអតិថិជន បរិបូរណ៍-----	២៧
១២. ផ្នែកធនធានមនុស្ស -----	២៩
១២.១. ការបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិក -----	២៩
១២.១.១. ការបណ្តុះបណ្តាលផ្នែកខាងក្នុង-----	២៩
១២.១.២. ការបណ្តុះបណ្តាលផ្នែកខាងក្រៅ -----	៣០
១២.១.៣. ការលើកទឹកចិត្តបុគ្គលិក-----	៣១
១២.១.៤. អំពីបុគ្គលិករបស់បរិបូរណ៍ -----	៣២
១៣. ការចូលរួមជាមួយសង្គម បរិស្ថាន និងកីឡា -----	៣៤
១៤. ការិយាល័យកណ្តាល -----	៣៨
១៥. ដៃគូសហការណ៍ និងបណ្តុះបណ្តាលរបស់បរិបូរណ៍-----	៣៩

ទស្សនៈវិស័យ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី គឺជាគ្រឹះស្ថានដែលបង្កើត
ឡើង ដើម្បីជួយប្រជាពលរដ្ឋគ្រប់ៗរូបឲ្យមានលំនៅដ្ឋានផ្ទាល់ខ្លួន
និងដើម្បីធ្វើឲ្យជីវិតកាន់តែប្រសើរ ។

បេសកកម្ម

បេសកកម្មរបស់យើងគឺផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋគ្រប់រូប
ជាពិសេសដើម្បីបង្កើនជីវភាពក្នុងការរស់នៅរបស់ពួកគេអោយកាន់តែ
ប្រសើរឡើង ។

ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល



ប្រធានក្រុមប្រឹក្សាភិបាល
លោកជំទាវ ខា ឡេង

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី នៅតែដើរតួយ៉ាងសកម្មនៅក្នុងវិស័យ ហិរញ្ញវត្ថុ នៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួនអោយ ទៅដល់កៀកនឹងប្រជាពលរដ្ឋ ដែលមានតម្រូវការប្រាក់កម្ចី ដើម្បីបង្កើតមុខរបរថ្មី ក៏ដូចជា ពង្រីកអាជីវកម្មដែលមានស្រាប់របស់ពួកគេផងដែរ។ បច្ចុប្បន្នវិស័យហិរញ្ញវត្ថុនៅកម្ពុជាមាន ការរីកចំរើនគួរអោយកត់សម្គាល់ ដែលធ្វើអោយចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង ហើយថែមទាំងសេដ្ឋកិច្ចគ្រួសារក៏មានការកើនឡើងដូច្នោះដែរ។ បន្ថែមលើនេះទៅទៀត វិស័យហិរញ្ញវត្ថុថែមទាំងបានចូលរួមចំណែកជាមួយវិស័យដទៃទៀតក្នុងការរុញច្រានព្រះរាជា ណាចក្រកម្ពុជា សម្រេចបាននូវគោលដៅ អភិវឌ្ឍ សហស្សវត្សព្រមទាំងកែប្រែព្រះរាជាណា

ចក្រកម្ពុជា ជាពីប្រទេសដែលមានចំនួនទាបកំរិតខ្ពស់ឲ្យទៅជាប្រទេស ដែលមានចំណូលមធ្យមកំរិតទាបវិញផងដែរ។ បន្ថែមលើនេះទៀតគ្រឹះស្ថានបានបង្កើតនូវយុទ្ធសាស្ត្រមួយចំនួនដើម្បីផ្តល់ជូននូវសេវាឥណទានសំបូរបែបជាមួយ នឹងអត្រា ការប្រាក់សមរម្យផ្តល់ជូនអតិថិជនរបស់ខ្លួនដែលជួយអោយពួកគេទទួលបានផលចំណេញពីការប្រើប្រាស់សេវា និងផលិតផល របស់គ្រឹះស្ថាន។ មួយវិញទៀតការគាំពារអតិថិជនក៏ជាទិសដៅមួយរបស់គ្រឹះស្ថានផងដែរ ដោយបុគ្គលិកដែលបានជ្រើស រើសចូលបំរើការងារជាមួយគ្រឹះស្ថាន ប្រកបដោយចំណេះដឹង ស្មោះត្រង់ ក្រមសីលធម៌ និងគុណធម៌ ដើម្បីបំរើសេវាកម្ម ជូនអតិថិជនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលជាកត្តាធ្វើអោយគ្រឹះស្ថានមានការរីកចំរើនជាបន្តបន្ទាប់ ព្រមទាំងទប់ ស្កាត់នូវហានិភ័យមួយចំនួនដែលបានជួបប្រទះនៅក្នុង វិស័យមួយនេះកន្លងមក។

ការរីកចំរើនរបស់គ្រឹះស្ថានកន្លងមក គឺដោយសារមានការចូលរួមពីសំណាក់ ភាគទុនិក អាជ្ញាធរពាក់ព័ន្ធ អ្នក គ្រប់គ្រង អតិថិជន ដៃគូសហការ ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ដែលបានរួមសហការយ៉ាងមុតមាំក្នុងការរុញច្រានអោយ គ្រឹះស្ថានសម្រេចតាមទិសដៅដែលបានគ្រោងទុក នឹងឈានទៅរកទិសដៅក្លាយជា ធនាគារឯកទេសក្នុងឆ្នាំ២០២០ ខាងមុខ។

ជាចុងក្រោយនាងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរ ដល់អតិថិជន សាធារណជន និងថ្នាក់ គ្រប់គ្រង ព្រមទាំងបុគ្គលិកទាំងអស់ ជួបប្រទះតែសេចក្តីសុខ និងទទួលបានជោគជ័យគ្រប់ការកិច្ចការងារទាំងអស់ក្នុងឆ្នាំ ២០១៨ ខាងមុខនេះ។

លោកជំទាវ ខា ឡេង
ប្រធានក្រុមប្រឹក្សាភិបាល

ចំណាប់អារម្មណ៍របស់នាយក

គ្រប់គ្រងទូទៅ

តាងនាមខ្ញុំបាទជានាយកគ្រប់គ្រងទូទៅ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី សូមបង្ហាញពីរបាយការណ៍ប្រចាំឆ្នាំ ២០១៧ កន្លងមកជូនដល់ លោក/លោកស្រី និងសាធារណជន ជ្រាបជាព័ត៌មានដូចតទៅ។ ក្នុងឆ្នាំ២០១៧ ផលប៉ុន្តែសណាទាន របស់គ្រឹះស្ថានបាន កើនឡើងប្រមាណ ៤៤% គឺកើនឡើងពី ៣.០២៣.៣២៤ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៦ កើនដល់ ៤.៣៦៧.២៥៣ ដុល្លារ អាមេរិក ក្នុងឆ្នាំ២០១៧។ គ្រឹះស្ថានទទួលបានប្រាក់ចំណេញសុទ្ធចំនួន ២១៤.៩៦៦ដុល្លារអាមេរិក ដែលកើនឡើងប្រមាណ ៨៩%បើធៀប នឹងឆ្នាំ២០១៦ ដែលមានប្រាក់ចំណេញសុទ្ធត្រឹមតែ ១១៣.៩៤៤ ដុល្លារអាមេរិក។ មិនត្រឹមតែមានការកើនឡើងនូវ ផលប៉ុន្តែសណាទាន និងប្រាក់ចំណេញសុទ្ធប៉ុណ្ណោះទេ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី មានអតិថិជនប្រើប្រាស់ឥណទានកើនឡើងប្រមាណជា ៣៦% បើធៀបនឹងឆ្នាំ២០១៦ ដោយមានអតិថិជនប្រើប្រាស់ឥណទានប្រមាណ ១៤០២នាក់ ក្នុងឆ្នាំ២០១៦ កើនរហូតដល់ ១៩០៧នាក់ ក្នុងឆ្នាំ២០១៧។ ចំណែកឥណទានមិនដំណើរការមានត្រឹមតែ ០,៥០% គឺមានការថយចុះ ចំនួន ០,០៣% បើធៀបនឹងឆ្នាំ ២០១៦។



លោក អ៊ុក គូរនី
នាយកគ្រប់គ្រងទូទៅ

កត្តាដែលធ្វើឲ្យ បរិបូរណ៍ សំរេចបាននូវជោគជ័យកន្លងមក គឺអាស្រ័យដោយយុទ្ធសាស្ត្រត្រឹមត្រូវរបស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិកបំរើការងារទាំងអស់ខិតខំបំរើការងារដោយភាពទទួលខុសត្រូវខ្ពស់ និងភាពសាមគ្គីគ្នាជាឆ្លងមួយធ្វើឲ្យ គ្រឹះស្ថានសម្រេចបាននូវទិសដៅរបស់ខ្លួនទាំងមូល។

ជាថ្មីម្តងទៀតខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តគាំទ្រពីសំណាក់អ្នកវិនិយោគ និងអតិថិជនទាំងអស់ដែលតែងតែគាំទ្រដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី។ ជាពិសេសជាងនេះទៅទៀតក៏សូមថ្លែងអំណរគុណផងដែរចំពោះ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរដែលពាក់ព័ន្ធទាំងអស់ដែលបានជួយណែនាំនិងផ្តល់ដំបូន្មាន ព្រមទាំងជួយកែតម្រូវរាល់ចំណុចខ្វះខាតរបស់គ្រឹះស្ថានយើងខ្ញុំកន្លងមក។

ជាចុងក្រោយ ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថាតាមរយៈការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តបំពេញការងាររបស់បុគ្គលិកយើងខ្ញុំនឹងធ្វើអោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ជាគ្រឹះស្ថានដែលឈានមុខមួយក្នុងចំណោមគ្រឹះស្ថានដែលឈានមុខទាំងអស់នៅកម្ពុជា ។

ដោយការរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ

អ៊ុក គូរនី
នាយកគ្រប់គ្រងទូទៅ

ការពង្រីកតំបន់ប្រតិបត្តិការ



បច្ចុប្បន្នគ្រឹះស្ថាន មានការិយាល័យចំនួន៥(ប្រាំ)ទីតាំងដែលកំពុងប្រតិបត្តិការ បំរើអតិថិជន ដែលក្នុងនោះនៅរាជធានីភ្នំពេញមានចំនួន ពីរសាខា គឺសាខាការិយាល័យកណ្តាល និងសាខាខណ្ឌដូនពេញ និងនៅខេត្តកណ្តាល មានចំនួនបីសាខា ដូចជា សាខាក្រុងតាខ្មៅ សាខាស្រុកអង្គស្នួល និងសាខាស្រុកកៀនស្វាយ។ លើសពីនេះទៅទៀត គ្រឹះស្ថានក៏មានគម្រោងពង្រីកសាខាមួយចំនួនបន្ថែមទៀតដើម្បីសម្រួលដល់អតិថិជនដែលរស់នៅក្នុង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ឆ្នាំងជាដើម ។

សាវតា


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ជាគ្រឹះស្ថានឯកជនសុទ្ធសាធដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុទៅដល់ប្រជាជនទូទៅក្នុងគោលបំណងអោយពួកគាត់ មានលំនៅដ្ឋាន ផ្ទាល់ខ្លួន មុខរបរពិតប្រាកដសម្រាប់ចិញ្ចឹមជីវិត បង្កើតមុខរបរថ្មី និងធ្វើឲ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង។



ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី (Borribo Microfinance Institution PLC) ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ជាគ្រឹះស្ថានដែលមាន សមត្ថភាពពេញលេញ និងគ្រប់គ្រាន់ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ទៅដល់អតិថិជនរបស់ខ្លួន។ ក្នុងឆ្នាំ២០១៥ គ្រឹះស្ថានបានដាក់អោយដំណើរជាផ្លូវការ នូវសាខាដំបូងគេ ចំនួនពីររបស់ខ្លួន គឺសាខាក្រុងតាខ្មៅ ដែលបានបង្កើតឡើងនៅថ្ងៃទី០២ ខែមេសាឆ្នាំ២០១៥ ដែលមានអាសយដ្ឋាន ផ្ទះលេខ១៣៣បេ ផ្លូវជាតិលេខ០២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមួយ កន្លែងទៀត គឺសាខាស្រុកអង្គស្នួល ដែលមានអាសយដ្ឋាន ផ្ទះលេខ០៤ ផ្លូវជាតិលេខ០៤ ភូមិ ត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្នុងឆ្នាំ២០១៥ដដែលគ្រឹះស្ថានក៏បានបើកសម្ពោធជាផ្លូវការនូវ សាខាថ្មីមួយទៀត គឺសាខាស្រុកកៀនស្វាយ ដែលបង្កើតឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ ដែលមានអាសយដ្ឋាន ផ្ទះលេខ៣៩៥ ផ្លូវជាតិលេខ០១ ភូមិតគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ បន្ទាប់មកក្នុងឆ្នាំ ២០១៦ គ្រឹះស្ថានបានបង្កើតសាខាថ្មីមួយកន្លែងទៀតស្ថិតនៅ ផ្ទះលេខ១៩ ផ្លូវលេខ៣៧១ ភូមិភ្នំត្រពាំង ភូមិសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាការិយាល័យកណ្តាលថ្មី។ ហើយម្យ៉ាងវិញទៀតនៅថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៧ គ្រឹះស្ថានយើងបានបង្កើតប្រព័ន្ធ Call center ឬ Hotline និងផ្តល់មន្ត្រីទំនាក់ទំនងសម្រាប់គាំទ្រដល់ កិច្ចការគាំពារ អតិថិជន ដើម្បីសម្រួលដល់ការឆ្លើយតបបណ្តឹង និងសំណួររបស់អតិថិជន ក៏ដូចជាការដោះស្រាយ បណ្តឹងជូនអតិថិជនឲ្យបានទាន់ពេលវេលានិងប្រកបដោយតម្លាភាពដែលមានលេខទូរស័ព្ទ ៖

០៨៧ ២៩៦ ៧៧៧ និង ០៨៧ ៤៧៨ ៧៧៧។

រចនាសម្ព័ន្ធ




ភាគទុនិក

គិតត្រឹមឆ្នាំ ២០១៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី មានភាគទុនិកចំនួនបីរូបគឺ៖

ឈ្មោះភាគទុនិក	ចំនួនភាគហ៊ុន	ចំនួន(ដុល្លារ)
លោកស្រី ខា ឡេង	៣៣,៣៣%	៦០០.០០០
លោកស្រី សិន កាហ្វីន	៣៣,៣៣%	៦០០.០០០
លោកស្រី បេ លី	៣៣,៣៣%	៦០០.០០០
សរុប	១០០.០០%	១.៨០០.០០០

ភាគទុនិក



សមាជិកក្រុមប្រឹក្សាភិបាល

❖ លោកស្រី ខាឡេង	ប្រធានក្រុមប្រឹក្សាភិបាល
❖ លោកស្រី សិន កាហ្វីន	អភិបាល
❖ លោកស្រី បេ លី	អភិបាល
❖ បណ្ឌិត ឈុន វណ្ណៈ	អភិបាលឯករាជ្យ

ផលិតផល និងសេវាកម្ម

ឥណទានខ្នាតធំ

ឥណទានខ្នាតធំ គឺជាប្រភេទប្រាក់កម្ចីសម្រាប់ផ្តល់ជូនអតិថិជន ដែលមានបំណងចង់ពង្រីកអាជីវកម្ម លក្ខណៈខ្នាតតូច ឬខ្នាតមធ្យម និងក្នុងការទិញសម្ភារៈផ្សេងៗ សម្រាប់ប្រើប្រាស់ក្នុងអាជីវកម្មរបស់ខ្លួនក្នុងការ ពង្រីកអាជីវកម្ម ឬបើកក្រុមហ៊ុនដោយផ្អែកទៅលើសមត្ថភាព នៃការបង់សងត្រលប់មកវិញ គឺជាឥណទាន ខ្នាតធំ ។ អតិថិជនអាចខ្ចីប្រាក់ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បានចំនួនធំជាង ១០.០០០ដុល្លារ ដល់ ៥០.០០០ដុល្លារ ជាមួយនឹងអត្រាការប្រាក់ទាបសមរម្យ និងរយៈពេលកម្ចីចាប់ពី ០៦ខែ ដល់ ៦០ខែ និងមាន ការសងត្រលប់មានច្រើនរបៀប ដែលអាចធ្វើការជ្រើសរើសបាន ហើយឯកសារតម្រូវត្រូវមានអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ/គ្រួសារ ឬឯកសារផ្សេងទៀតដែលមានសុពលភាពប្រើប្រាស់ (ថតចម្លង) តម្រូវឲ្យមានទ្រព្យ ដាក់ធានាតម្កល់ទុកនៅគ្រឹះស្ថាននិងតម្រូវឲ្យមានអ្នករួមខ្ចីឬអ្នកធានា ។



ឥណទានខ្នាតមធ្យម

ឥណទានខ្នាតមធ្យម គឺជាប្រភេទប្រាក់កម្ចី សម្រាប់ផ្តល់ជូនអតិថិជន ដែលមានបំណងចង់ពង្រីកអាជីវកម្មលក្ខណៈខ្នាតតូច ឬខ្នាតមធ្យម និងក្នុងការទិញ សម្ភារៈផ្សេងៗសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្មរបស់ខ្លួន ដោយផ្អែកទៅលើសមត្ថភាពនៃ ការបង់សងត្រលប់មកវិញ គឺជាឥណទានខ្នាតមធ្យម។ អតិថិជនអាចខ្ចីប្រាក់ពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូណ៌ ភីអិលស៊ី បានចំនួន ធំជាង ២.៥០០ដុល្លារ ដល់ ១០.០០០ ដុល្លារ ជាមួយនឹង អត្រាការប្រាក់ទាបសមរម្យ និងរយៈពេលកម្ចីចាប់ពី ០៦ខែ ដល់ ៦០ខែ និងមានការ



សងត្រលប់មានច្រើន របៀប ដែលអាចធ្វើការជ្រើសរើសបាន ហើយឯកសារតម្រូវត្រូវមាន អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ/គ្រួសារ ឬឯកសារផ្សេងទៀតដែលមាន សុពលភាព ប្រើប្រាស់ (ថតចម្លង) តម្រូវឲ្យមានទ្រព្យ ដាក់ធានា តម្កល់ទុកនៅគ្រឹះស្ថាន និងតម្រូវឲ្យមានអ្នករួមខ្ចី ឬអ្នក ធានា ។

ឥណទានខ្នាតតូច

ឥណទានខ្នាតតូចបំផុត គឺជាប្រភេទប្រាក់កម្ចី សម្រាប់ផ្តល់ជូនអតិថិជន ដែលមានបំណងចង់ពង្រីកមុខរបរ និងទិញសម្ភារៈផ្សេងៗសម្រាប់ប្រើប្រាស់នៅក្នុងការពង្រីកមុខរបររបស់ខ្លួន ។ អតិថិជនអាចខ្ចីប្រាក់ពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូណ៌ ភីអិលស៊ី បានចំនួនចាប់ពី ១០០ដុល្លារ ដល់ ២.៥០០ ដុល្លារ ជាមួយអត្រាការប្រាក់ទាបសមរម្យ និងរយៈពេលកម្ចីចាប់ពី ០៦ខែ ដល់ ២៤ខែ ការសងត្រលប់ មានច្រើនរបៀបអាចធ្វើការ



ជ្រើសរើសបាន និងតម្រូវត្រូវមានអោយមានទ្រព្យបញ្ចាំមកតម្កល់ទុកនៅក្នុងគ្រឹះស្ថានដូចគ្នា នឹងឥណទានខ្នាតមធ្យមដែរ ។ ហើយឯកសារតម្រូវត្រូវមាន អត្តសញ្ញាណប័ណ្ណសៀវភៅស្នាក់នៅ/គ្រួសារ ឬឯកសារផ្សេងទៀតដែលមានសុពលភាពប្រើប្រាស់(ថតចម្លង) តម្រូវឲ្យមានទ្រព្យដាក់ធានាតម្កល់ទុកនៅគ្រឹះស្ថាន និងតម្រូវឲ្យមានអ្នករួមខ្ចី ឬអ្នកធានា ។

ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន

អតិថិជនអាចប្រើប្រាស់ឥណទានប្រភេទនេះ ក្នុងគោលបំណងបង្កើតអាជីវកម្ម ពង្រីកអាជីវកម្មខ្នាតតូច និងប្រើប្រាស់ផ្ទាល់ខ្លួន ដូចជាជួសជុលផ្ទះទិញ រថយន្ត ទោចក្រយានយន្ត កុំព្យូទ័រ ទូរស័ព្ទដៃ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតទៅ តាមតម្រូវការផ្ទាល់ខ្លួនដោយផ្អែកទៅលើសមត្ថភាព នៃការបង់សងត្រលប់មកវិញ។ អតិថិជនអាចខ្ចីប្រាក់បានចំនួន ចាប់ពី ១០០ដុល្លារ ដល់ ២.៥០០ដុល្លារ រយៈពេលកម្ចីចាប់ពី ០៦ខែ ដល់ ២៤ខែ ដោយមានការប្រថាប់ត្រាដឹងៗពីមេធាវី ។ ឯកសារតម្រូវ មានដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ/គ្រួសារ ឬឯកសារផ្សេងទៀត ដែលមានសុពលភាពប្រើប្រាស់ (ថតចម្លង) និងតម្រូវឲ្យមានប័ណ្ណសម្គាល់យានយន្ត តម្កល់ទុកនៅគ្រឹះស្ថាន ។




ឥណទានខ្នាតតូចបំផុត

ឥណទានខ្នាតតូចបំផុត គឺជាប្រភេទប្រាក់កម្ចីសម្រាប់អតិថិជនដែលមានមុខរបរតូចៗបំផុតនៅតាមទីផ្សារ ឬទីប្រជុំជននានា ដើម្បីយកទៅពង្រីកអាជីវកម្មរបស់ខ្លួនឲ្យមានភាពរីកចម្រើន។ ដោយផ្អែកទៅលើសមត្ថភាពនៃការបង់សងត្រលប់មកវិញ។ អតិថិជនអាចខ្ចីប្រាក់បានចំនួនចាប់ពី ១០០ដុល្លារ ដល់ ១.៥០០ដុល្លារ និងរយៈពេលកម្ចីចាប់ពី ០៦ខែ ដល់ ១៨ខែ។ ឯកសារតម្រូវមានដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅ ស្នាក់នៅ/គ្រួសារ ឬឯកសារផ្សេងទៀតដែលមានសុពលភាពប្រើប្រាស់ (ថតចម្លង) និងតម្រូវឲ្យមានប័ណ្ណ សម្គាល់យានយន្តតម្កល់ទុកនៅគ្រឹះស្ថាន។



ឥណទានក្រុមសាមគ្គី

ឥណទានក្រុមសាមគ្គី គឺជាប្រភេទប្រាក់កម្ចី ដែលផ្តល់ជូនអតិថិជន ក្នុងគោលបំណងប្រើប្រាស់ ផ្ទាល់ ខ្លួនដោយផ្អែកទៅលើសមត្ថភាពនៃការបង់សង ត្រលប់មកវិញ។ អតិថិជនអាចខ្ចីប្រាក់បានចំនួនចាប់ ១០០ ដុល្លារ ដល់ ២.០០០ ដុល្លារ និងរយៈពេល កម្ចី ចាប់ពី ០៦ខែ ដល់ ១២ខែ ដែលតម្រូវអោយ អតិថិជនខ្ចីប្រាក់ចាប់ពីពីរគ្រួសារឡើងទៅ ហើយមិន មានទ្រព្យដាក់បញ្ចាំនៅគ្រឹះស្ថានឡើយ។ ឯកសារ តម្រូវមានដូចជាអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ /គ្រួសារ ឬឯកសារផ្សេងទៀតដែលមានសុពលភាព ប្រើប្រាស់ (ចិតចម្លង) ។



ឥណទានមន្ត្រីរាជការ

ឥណទានសម្រាប់មន្ត្រីរាជការ គឺជាប្រភេទប្រាក់កម្ចីខ្នាតតូច ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ផ្តល់ជូនអតិថិជនដែលប្រកបការងារក្នុងក្របខណ្ឌរដ្ឋ គឺដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ពួកគាត់ឲ្យកាន់តែប្រសើរឡើង។ អតិថិជនអាចខ្ចីបានចាប់ពី ១០០ដុល្លារ ដល់ ២.៥០០ដុល្លារ និងរយៈពេលកម្ចីចាប់ពី ០៦ខែ ដល់ ២៤ខែ ហើយមិនមាន ឬមានទ្រព្យដាក់បញ្ចាំមកតម្កល់ទុកនៅ គ្រឹះស្ថាន។ ឯកសារតម្រូវមានដូចជាអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ/គ្រួសារ ឬឯកសារផ្សេងទៀតដែល មានសុពលភាពប្រើប្រាស់ (ចិតចម្លង) ដោយពុំមានការចុះហត្ថលេខាពីអាជ្ញាធរនោះឡើយ។



ឥណទានបុគ្គលិក

ឥណទានបុគ្គលិក គឺប្រភេទប្រាក់កម្ចីដែល ផ្តល់ជូនបុគ្គលិកក្នុងគោលបំណងយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ហើយបុគ្គលិកទាំងអស់របស់គ្រឹះស្ថានត្រូវបានឆ្លងកាត់ដំណាក់កាលសាកល្បងការងារ ដើម្បីក្លាយជាបុគ្គលិកពេញសិទ្ធិ ទើបស្ថាប័នផ្តល់ឥណទានជូនតាមទំហំទឹកប្រាក់ដែលត្រូវបានកំណត់នៅក្នុងគោលការណ៍របស់គ្រឹះស្ថាន។




លទ្ធផលប្រតិបត្តិការ


ក្នុងឆ្នាំ២០១៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បានធ្វើការផ្តល់ឥណទានជូនអតិថិជនរបស់ខ្លួនសរុបទឹកប្រាក់រហូតដល់ ៤.៣៦៧.២៥៣ ដុល្លារអាមេរិក ដែលបានកើនឡើងប្រមាណជា ៤៤% បើធៀបនឹងឆ្នាំ២០១៦ កន្លងមក។ ដោយនៅក្នុងឆ្នាំ ២០១៦ ទំហំឥណទានមានត្រឹមតែ ៣.០២៣.៣២៦ ដុល្លារអាមេរិកប៉ុណ្ណោះ។ កត្តាដែលធ្វើឲ្យកើនឡើងនូវ ទំហំឥណទាន គឺដោយសារការបង្កើតផលិតផលច្រើនប្រភេទដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ទន្ទឹមនឹងការកើនឡើងនូវ ទំហំឥណទាន គ្រឹះស្ថាន ក៏សម្រេចបាន នូវការកើនឡើងចំនួនអតិថិជនប្រើប្រាស់សេវាកម្មឥណទានរបស់ខ្លួន ដែលមានអតិថិជនប្រមាណជា ១៩០៧នាក់គឺកើនឡើងប្រមាណ ៣៦% បើធៀបនឹងឆ្នាំ២០១៦ ដែលមានអតិថិជនប្រើប្រាស់ឥណទានត្រឹមតែ ១៤០២នាក់តែប៉ុណ្ណោះ។ បើយើងក្រឡេកមកមើលពីឥណទានមិនដំណើរការរបស់ បរិបូរណ៍ ឃើញថាមានការថយចុះនូវឥណទានមិនដំណើរការតិចតួចបើធៀប នឹងឆ្នាំ២០១៦កន្លងមក។ ដោយមានការថយចុះឥណទានមិនដំណើរការប្រមាណជា ០,០៣% ក្នុងឆ្នាំ២០១៧ បើធៀបនឹងឆ្នាំ២០១៦ ។ ដោយក្នុងឆ្នាំ២០១៧ បរិបូរណ៍ មានឥណទានមិនដំណើរការ ប្រមាណ ០,៥០% បើធៀបឥណទានសរុបរបស់គ្រឹះស្ថាន។ ដែលក្នុងឆ្នាំ២០១៦ ឥណទានមិនដំណើរការដល់ទៅ ០,៥៣% បើធៀបឥណទានសរុប។ នេះជាសញ្ញា ដ៏ល្អបង្ហាញពីគុណភាព និងប្រសិទ្ធភាពឥណទានរបស់ បរិបូរណ៍។ ដោយមានការថយចុះ នូវឥណទានមិនដំណើរការស្របពេលដែលមានបញ្ហាមួយចំនួន បានជះឥទ្ធិពលដល់ វិស័យឥណទានក្នុង ឆ្នាំ២០១៧។ កត្តាជោគជ័យទាំងអស់នេះគឺជាមោទនភាពរបស់គ្រឹះស្ថានដែលសម្រេចបាននូវទិសដៅជារួម ក្នុងការធ្វើឲ្យកើនឡើងនូវចំនួនឥណទាន ការកើនឡើងនៅចំនួនអតិថិជន និងទប់ស្កាត់បាននូវឥណទានដែលមិនដំណើរការ ឲ្យមានកំរិតទាបបំផុត ។

បរិយាយ	២០១៤	២០១៥	២០១៦	២០១៧	ការប្រែប្រួល	ការប្រែប្រួល (%)
ផលបំត្រ ឥណទាន	១.០៩២.៩៧៦	២.៦២៧.៩៦០	៣.០២៣.៣២៦	៤.៣៦៧.២៥៣	១.៣៤៣.៤៨៧	៤៤%
ចំនួន អតិថិជន	៣១៧	៦៩៧	១.៤០២	១.៩០៧	៥០៥	៣៦%
ឥណទាន មិនដំណើរការ	២,៤៧%	០,៤៥%	០,៥៣%	០,៥០%	-០,០៣%	-៦%


ផលបត្រឥណទាន (ដុល្លារអាមេរិក)



ចំនួនអតិថិជន



ឥណទានមិនដំណើរការ



របាយការណ៍ហិរញ្ញវត្ថុ

និងរបាយការណ៍របស់សវនករឯករាជ្យ

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានសេចក្តីសោមនស្ស សូមដាក់បង្ហាញនូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី (ហៅកាត់ថា "គ្រឹះស្ថាន") សម្រាប់កាលបរិច្ឆេទគិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់គ្រឹះស្ថានគឺផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុ ។ ពុំមានការផ្លាស់ប្តូរជាសារវន្ត សម្រាប់សកម្មភាព អាជីវកម្មចម្បងរបស់គ្រឹះស្ថាន ក្នុងកាលបរិច្ឆេទនេះទេ ។

លទ្ធផលនៃប្រតិបត្តិការ

	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញសម្រាប់កាលបរិច្ឆេទ	២១៤.៩៦៦	៨៦៧.៨១៨

ភាគលាភ

ក្រុមប្រឹក្សាភិបាលពុំបានណែនាំឲ្យមានការបែងចែកភាគលាភសម្រាប់កាលបរិច្ឆេទនេះទេ ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនបម្រុង និងសំវិធានធននៅក្នុងកាលបរិច្ឆេទនេះទេ ។

ឥណទានខាតបង់ និង ឥណទានសង្ស័យ

មុនពេលរៀបចំរបាយការណ៍លទ្ធផល និងតារាងតុល្យការ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យទាក់ទងនឹងការលុបចោលនូវឥណទានខាតបង់ និងការធ្វើសំវិធានធនចំពោះឥណទានសង្ស័យ ហើយមានការជឿជាក់ថាមិនមានឥណទានខាតបង់ និងសំវិធានធនគ្រប់គ្រាន់ត្រូវបានធ្វើឡើងសម្រាប់ឥណទានសង្ស័យ ។

នៅថ្ងៃកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងបណ្តាលឲ្យមានការបំបាច់ ដើម្បីលុបចោលនូវឥណទានខាតបង់ និងសំវិធានធនចំពោះឥណទានសង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានឡើយ ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍លទ្ធផល និងតារាងតុល្យការត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មចរន្តលើកលែងបំណុលចេញដែល

បានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់គ្រឹះស្ថាន ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចប្រមូលបានជាក់ស្តែងនៅលើទីផ្សារ។

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែល នឹងបណ្តាលឲ្យមានការភ័ន្តច្រឡំដល់ការកំណត់តម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ គ្រឹះស្ថាន ថាមានភាពមិនត្រឹមត្រូវឡើយ។

វិធីសាស្ត្រកំណត់តម្លៃ

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងដែលបណ្តាលឲ្យមានការភ័ន្តច្រឡំ ឬមានភាពមិនត្រឹមត្រូវដល់វិធីសាស្ត្រកំណត់តម្លៃដែលបាន អនុវត្តក្នុងមកលើទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានឡើយ។

បំណុលយថាភាព និងបំណុលផ្សេងៗ

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន ៖

(១) បន្ទុកណាមួយលើទ្រព្យសកម្មរបស់គ្រឹះស្ថាន

ដែលបានកើតឡើងដោយសារការដាក់បញ្ចាំសម្រាប់ការធានាចំពោះបំណុលរបស់បុគ្គលណាមួយ ចាប់តាំងពីដំណាច់ឆ្នាំឡើយ ឬ

(២) បំណុលយថាភាពណាមួយរបស់គ្រឹះស្ថាន ដែលបានកើតឡើងតាំងពីដំណាច់ឆ្នាំនេះឡើយ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗដែលត្រូវបាន ទាមទារឲ្យសងក្នុងរយៈពេល១២ខែបន្ទាប់ពីថ្ងៃដំណាច់ឆ្នាំដែលនឹង ឬអាចមានការប៉ះពាល់ជាសារវន្តដល់ លទ្ធភាពរបស់គ្រឹះស្ថាន ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់កំណត់សងនោះទេ។

ការផ្លាស់ប្តូរនៃហេតុការណ៍

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងពាក់ព័ន្ធនឹងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានដែលអាចបណ្តាល ឲ្យមានចំនួនទឹកប្រាក់ ដែលបានបង្ហាញក្នុងរបាយការណ៍របស់គ្រឹះស្ថានមានភាពមានកំហុសធ្ងន់ធ្ងរ នោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់គ្រឹះស្ថានក្នុងកំឡុងការិយបរិច្ឆេទ នេះមិនបានទទួលរងនូវផលប៉ះពាល់ជាសារវន្តពីខ្ទង់គណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ ខុសប្រក្រតីណាមួយឡើយ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះចុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ រហូតមកទល់នឹងថ្ងៃ ចេញរបាយការណ៍នេះ មិនមានខ្ទង់គណនីប្រតិបត្តិការ ឬព្រឹត្តិការណ៍ខុសប្រក្រតីណាមួយដែលអាចជះឥទ្ធិពលជា សារវន្តដល់លទ្ធផលហិរញ្ញវត្ថុរបស់គ្រឹះស្ថានក្នុងកំឡុងការិយបរិច្ឆេទនេះទេ។



មូលធនភាគហ៊ុន

ក្រុមហ៊ុនមិនបានបោះផ្សាយភាគហ៊ុននៅក្នុងការិយបរិច្ឆេទបច្ចុប្បន្នទេ ។

គ្រឹះស្ថានពុំមានកិច្ចសន្យាផ្តល់ភាគហ៊ុនមិនទាន់បោះផ្សាយ និងមិនមានភាគហ៊ុនក្រោមកិច្ចសន្យាផ្តល់សិទ្ធិជាភាគហ៊ុននៃគ្រឹះស្ថាននាចុងការិយបរិច្ឆេទនេះទេ ។

សមាជិកក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលបម្រើការ ចាប់តាំងពីថ្ងៃចេញរបាយការណ៍ចុងក្រោយមានរាងដូចខាងក្រោម ៖

លោកស្រី ខាង ឡេង

លោកស្រី ស៊ិន កាហ្វីន

លោកស្រី បេ លី

បណ្ឌិត ឈុន វណ្ណៈ

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ក្នុងកំឡុងពេលនិងចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ គ្រឹះស្ថានមិនបានចូលរួមជាភាគីក្នុងការរៀបចំណាមួយក្នុងគោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថាន ឲ្យទទួលបាននូវផលប្រយោជន៍ ផ្សេងៗតាមរយៈការទិញភាគហ៊ុន ឬប័ណ្ណបំណុលពីសាមីគ្រឹះស្ថាន ឬគ្រឹះស្ថានផ្សេងឡើយ ។

ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិទទួលនូវអត្ថប្រយោជន៍ណាមួយ តាមរយៈការចុះកិច្ចសន្យាដែលបានធ្វើឡើងរវាងគ្រឹះស្ថាន ឬរវាងគ្រឹះស្ថានដែលសមាជិកប្រឹក្សាភិបាល នោះជាមាជិកឬក៏រវាងគ្រឹះស្ថានដែលសមាជិកក្រុមប្រឹក្សាភិបាលនោះ មានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុជាសារវន្តនោះទេ ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារកិច្ចធ្វើការបញ្ជាក់អះអាងថារបាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដើម្បីបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថាន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងលទ្ធផលនៃប្រតិបត្តិការ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទនេះ។ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះក្រុមប្រឹក្សាភិបាលត្រូវ ៖

- (១) អនុលោមគោលការណ៍គណនេយ្យសមស្របដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនេះឲ្យបានជាប់លាប់ ។
- (២) អនុលោមទៅតាមគោលការណ៍ស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញនូវភាពពិត និងត្រឹមត្រូវ ក្រុមប្រឹក្សាភិបាលត្រូវប្រាកដថា ការប្រាសចាកទាំងនេះត្រូវបានលាតត្រដាងពន្យល់ និងកំណត់បរិមាណឲ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- (៣) រក្សាទុកកំណត់ត្រាគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព។

- (៤) រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែក្នុងករណីសន្មតយ៉ាងសមរម្យថា គ្រឹះស្ថាននឹងមិនអាចបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគតដ៏ខ្លី និង
- (៥) គ្រប់គ្រង និងដឹកនាំគ្រឹះស្ថានឲ្យមានប្រសិទ្ធភាព និងចូលរួមក្នុងការសម្រេចចិត្តសំខាន់ៗទាំងអស់ដែលមានឥទ្ធិពលជាសារវន្តលើប្រតិបត្តិការ ហើយត្រូវប្រាកដថាការសម្រេចចិត្តលើកិច្ចការទាំងនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលអះអាងថា គ្រឹះស្ថានបានអនុវត្តតាមនូវរាល់តម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ក្រុមប្រឹក្សាភិបាល

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់ខាងក្រោម ត្រូវបានរៀបចំអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិ នៃកម្ពុជា ហើយបង្ហាញនូវទិដ្ឋភាពពិត និងភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថាននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៧ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាពលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទនេះ ។

ចុះហត្ថលេខាជំនួសក្រុមប្រឹក្សាភិបាល

លោកស្រី ខា ឡេង
ប្រធានក្រុមប្រឹក្សាភិបាល

សេចក្តីរាយការណ៍លើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ហៅកាត់ថា (“គ្រឹះស្ថាន”) ដែលមានការត្រួតពិនិត្យការសម្រាប់ការិយបរិច្ឆេទគិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ព្រមទាំង របាយការណ៍លទ្ធផល របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរ សាច់ប្រាក់សំរាប់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ដែលបានបង្ហាញដូចខាងក្រោម៖

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថាននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាពលំហូរសាច់ប្រាក់របស់ គ្រឹះស្ថានសម្រាប់ដំណាច់ឆ្នាំនេះដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ។

មូលដ្ឋានក្នុងការបញ្ចេញមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”) ។ កាតព្វកិច្ចរបស់យើងខ្ញុំបានធ្វើតាមស្តង់ដារ ដោយផ្អែកលើទំនួលខុសត្រូវរបស់សវនករឯករាជ្យទៅលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ ក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំជឿជាក់ថាការស្តង់ដារសវនកម្មដែលយើងខ្ញុំប្រមូលបានមានភាពគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិរបស់យើងខ្ញុំ។

ទំនួលខុសត្រូវឯករាជ្យភាព និងក្រមសីលធម៌

យើងខ្ញុំគឺជាសវនករឯករាជ្យរបស់ក្រុមហ៊ុនដោយអនុលោមតាមស្តង់ដារក្រុមប្រឹក្សាអន្តរជាតិសម្រាប់គណនេយ្យករ ដែលជាក្រមសីលធម៌សម្រាប់គណនេយ្យករជំនាញ (“IESBA Code”) ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវ ក្រមសីលធម៌ដោយអនុលោមតាម ក្រុមប្រឹក្សាស្តង់ដារអន្តរជាតិសម្រាប់គណនេយ្យករ ដែលជាក្រមសីលធម៌សម្រាប់គណនេយ្យករជំនាញ។

ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវនូវព័ត៌មានផ្សេងទៀត។ ព័ត៌មានដែលមានក្នុងរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន និងរបាយការណ៍របស់សវនករ ឯករាជ្យយើងខ្ញុំទេ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន មិនបានបង្ហាញក្នុងរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ហើយយើងមិនបានបង្ហាញពីទម្រង់នៃការសន្និដ្ឋានលើការធានាណាមួយឡើយ។

ទាក់ទងជាមួយនឹងការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានយើងខ្ញុំ មានកាតព្វកិច្ចក្នុងការតាមដានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងការអនុវត្តពិចារណាថាតើរបាយការណ៍របស់ ក្រុមប្រឹក្សាភិបាល គឺមានភាពជាសារវន្តមិនស្របតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ គ្រឹះស្ថានឬការយល់ដឹងរបស់យើងទទួលបានក្នុងសវនកម្ម ឬកំហុសឆ្គងជាសារវន្តត្រូវបានបង្ហាញ។

ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល ជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុដែលបង្ហាញនូវ ទិដ្ឋភាពពិត និងត្រឹមត្រូវដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងគោល-



ការណ៍ ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ ការរក្សានូវប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងសំខាន់ៗដែលក្រុម ប្រឹក្សាភិបាល កំណត់ថាមាន ភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុអោយជឿជាក់ ពីកំហុសឆ្គង ជាសារវ៉ែនដែល បណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន ក្រុមប្រឹក្សាភិបាលមានភារកិច្ចធ្វើការវាយតម្លៃពី លទ្ធផលនៃសមត្ថភាពរបស់គ្រឹះស្ថានក្នុងការបន្តនិរន្តរភាព ការលាតត្រដាងដូចដែលមានបញ្ហា ទាក់ទងទៅនឹង ការបន្តនិរន្តរភាព និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពគណនេយ្យ លុះត្រាតែក្រុមប្រឹក្សាភិបាលមានបំណងបំប្លែង ជាសាច់ប្រាក់របស់ គ្រឹះស្ថាន ឬដើម្បីបញ្ឈប់ប្រតិបត្តិការ ឬមិនមានជម្រើសផ្សេងទៀតដើម្បីធ្វើដូច្នេះបាន ។

ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំគឺដើម្បីទទួលបានអំណះអំណាងយ៉ាងសមហេតុផល ថាតើរបាយការណ៍ ហិរញ្ញវត្ថុ ពុំមានកំហុសឆ្គងជាសារវ៉ែនដែលបណ្តាលមកពីការក្លែងបន្លំឬការភ័ន្តច្រឡំ និងចេញនូវរបាយការណ៍ របស់សវនករឯករាជ្យដែលមានការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងយ៉ាងសមហេតុផលគឺជា អំណះអំណាងកម្រិតខ្ពស់ ប៉ុន្តែមិនអាចធានាថាមតិយោបល់របស់សវនកម្មអនុលោមទៅតាមស្តង់ដារសវនកម្ម អន្តរជាតិនៃកម្ពុជាតែងតែ ការពារនូវកំហុសឆ្គងជាសារវ៉ែននៅពេលកើតមានឡើងនោះទេ។ ភាពខុសឆ្គងដែល បណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ ត្រូវបានពិចារណាថាជាកំហុសឆ្គងជាសារវ៉ែនប្រសិនបើជាលក្ខណៈ បុគ្គល ឬជាក្រុមពួកគេអាចនឹងត្រូវបានគេរំពឹងថាប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ចក្នុង ការគ្រប់គ្រងលើការសម្រេច ចិត្តរបស់អ្នកប្រើប្រាស់នៅលើមូលដ្ឋាននៃ របាយការណ៍ហិរញ្ញវត្ថុនេះ ។

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្ម អន្តរជាតិនៃកម្ពុជាយើងអនុវត្តការ វិនិច្ឆ័យ ដែលមានជំនាញវិជ្ជាជីវៈ និងរក្សាបាននូវការសង្ស័យដែលមានជំនាញវិជ្ជាជីវៈតាមរយៈការធ្វើ សវនកម្ម។ យើងបានធ្វើ៖

- កំណត់ និងការវាយតម្លៃហានិភ័យកំហុសឆ្គងជាសារវ៉ែននៃរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន ថាតើ ការក្លែងបន្លំ ឬការភ័ន្តច្រឡំរៀបចំ និងអនុវត្តតាមនីតិវិធីសវនកម្មអាចឆ្លើយតបទៅនឹងហានិភ័យ ទាំង នោះ និងទទួលបាននូវភស្តុតាងសវនកម្មគ្រប់គ្រាន់ និងសមស្របដើម្បីផ្តល់នូវមូលដ្ឋានក្នុងការបញ្ចេញមតិ យោបល់របស់យើងខ្ញុំ។ ហានិភ័យនៃការមិនរកឃើញកំហុសឆ្គងជាសារវ៉ែនជាលទ្ធផលបណ្តាលមកពីការ ក្លែងបន្លំច្រើនជាងការភ័ន្តច្រឡំ ការក្លែងបន្លំអាចពាក់ព័ន្ធនឹងការឃុបឃិតគ្នា ការក្លែងបន្លំការលុបចោល ដោយចេតនា ការបកស្រាយខុស ឬការបដិសេធនៃការត្រួតពិនិត្យផ្ទៃក្នុង។

ទទួលយកការយល់ដឹងពីការត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅ នឹងការធ្វើសវនកម្មមួយក្នុងគោលបំណងដើម្បី រៀបចំនីតិវិធីសវនកម្មដែលជាសមរម្យនៅក្នុងកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងនៃការបង្ហាញមតិ យោបល់លើប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់គ្រឹះស្ថាននោះទេ។

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្ម អន្តរជាតិនៃកម្ពុជាយើងអនុវត្តការវិនិ ច្ឆ័យ ដែលមានជំនាញវិជ្ជាជីវៈ និងរក្សាបាននូវការសង្ស័យដែលមានជំនាញវិជ្ជាជីវៈតាមរយៈការធ្វើសវនកម្ម។ យើងបានធ្វើ (ត) ៖



- វាយតម្លៃស្ថានភាពសមស្របនៃគោលនយោបាយគណនេយ្យ និងការប៉ាន់ស្មានគណនេយ្យសមហេតុផល និងបង្ហាញការទាក់ទងដែលធ្វើឡើងដោយក្រុមប្រឹក្សាភិបាល។
- សេចក្តីសន្និដ្ឋានលើភាពសមស្របនៃការគ្រប់គ្រងលើការប្រើប្រាស់មូលដ្ឋាននិរន្តរភាពគណនេយ្យ និងដោយផ្អែក លើកស្មតាងសវនកម្មដែលទទួលបាន ថាតើជាភាពជាសារវន្តមិនមានច្បាស់លាស់ដែលទាក់ទងទៅនឹង ព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចសង្ស័យយ៉ាងខ្លាំងលើសមត្ថភាពរបស់ គ្រឹះស្ថានក្នុងការបន្តនិរន្តរភាព។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាជាភាពជាសារវន្តមិនមានច្បាស់លាស់ យើងខ្ញុំត្រូវបានទាមទារការយកចិត្តទុកដាក់ នៅក្នុងរបាយការណ៍សវនករឯករាជ្យរបស់យើងខ្ញុំ បង្ហាញការទាក់ទងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ គ្រឹះស្ថាន ឬបើការបង្ហាញបែបនេះ គឺមិនគ្រប់គ្រាន់ ដើម្បីកែប្រែមតិយោលបល់របស់យើងខ្ញុំទេ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកលើកស្មតាងសវនកម្ម ដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃការបន្តនិរន្តរភាព របាយការណ៍សវនករ ឯករាជ្យរបស់យើងខ្ញុំ។
- ការវាយតម្លៃលើភាពគ្រប់គ្រាន់នៃការបង្ហាញទាំងឡាយ រចនាសម្ព័ន្ធ និងមាតិកានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន រួមមានកំណត់បង្ហាញព័ត៌មានថាតើរបាយការណ៍ហិរញ្ញវត្ថុ របស់គ្រឹះស្ថាន បង្ហាញពីប្រតិបត្តិការមូលដ្ឋាន និងព្រឹត្តិការណ៍ប្រកបដោយសេចក្តីសម្រេចក្នុងការបង្ហាញនូវភាពត្រឹម ត្រូវ។

យើងទាក់ទងជាមួយក្រុមប្រឹក្សាភិបាលពាក់ព័ន្ធនឹងបញ្ហាដទៃទៀត វិសាលភាពដែលបានគ្រោងទុក និងការកំណត់ពេលវេលានៃការធ្វើសវនកម្ម និងការស្វែងរកការធ្វើសវនកម្មយ៉ាងសំខាន់ រួមបញ្ចូលទាំងកង្វះសំខាន់ណាមួយនៅក្នុងការត្រួតពិនិត្យផ្ទៃក្នុងដែលយើងសម្គាល់ក្នុងកំឡុងពេលធ្វើសវនកម្មរបស់យើងខ្ញុំ។



 ប៊ី ឌី អូ (ខេមបូឌា) លីមីតធីត

របាយការណ៍ហិរញ្ញវត្ថុ

❖ តារាងតុល្យការ

គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧

	២០១៧	២០១៦
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្ម		
សាច់ប្រាក់ក្នុងដៃ	៨៦.៤៦៤	២៥.៧២៤
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៩១.១៥៩	៩០.៩៥០
សមតុល្យនៅធនាគារផ្សេងៗ	៣៦.៩៨០	២.៥៩៥
ឥណទានទៅអតិថិជន	៤.៣៥៧.២៦៥	៣.០១៩.៧៨៣
គណនីត្រូវទទួលផ្សេងៗ	៧២.៤៨០	៦៨.០៧៩
ទ្រព្យសម្បត្តិ និងបរិក្ខារ	១៣១.៨០៩	១៧៧.៤៨១
ពន្ធពន្យារទ្រព្យសកម្ម	១.២៨៦	១.២៨៦
ទ្រព្យសកម្មសរុប	<u>៤.៧៧៧.៤៤៣</u>	<u>៣.៣៨៥.៨៩៨</u>
បំណុល និងមូលធន		
បំណុល		
កម្ចី	២.៥០០.០០០	១.៣០០.០០០
បំណុលផ្សេងៗ	១៨.១២៥	៦៨.១៩២
ពន្ធលើប្រាក់ចំណេញត្រូវបង់	៥២.៤៧៨	២៥.៨៣២
បំណុលសរុប	២.៥៧០.៦០៣	១.៣៩៤.០២៤
មូលធនរបស់ម្ចាស់ភាគហ៊ុន		
ដើមទុន	១.៨០០.០០០	១.៨០០.០០០
ចំណេញរក្សាទុក	៤០៦.៨៤០	១៩១.៨៧៤
មូលធនរបស់ភាគហ៊ុនិកសរុប	២.២០៦.៨៤០	១.៩៩១.៨៧៤
បំណុល និងមូលធនសរុប	<u>៤.៧៧៧.៤៤៣</u>	<u>៣.៣៨៥.៨៩៨</u>



❖ របាយការណ៍លទ្ធផល

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧

	២០១៧	២០១៦
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ចំណូលការប្រាក់	៧៣៥.៥៣១	៦០៩.០៩៣
ចំណូលប្រតិបត្តិការផ្សេងៗ	<u>១៦៣.២៨៧</u>	<u>៤៩.៣១០</u>
ចំណូលប្រតិបត្តិការសរុប	៨៩៨.៨១៨	៦៥៨.៤០៣
ចំណាយប្រតិបត្តិការផ្សេងៗ	(៥២១.១៨៧)	(៤៥៨.៨០០)
បន្ទុកហិរញ្ញប្បទាន	<u>(១០២.៧១៨)</u>	<u>(៥៤.៥៦២)</u>
ចំណេញមុនដកចំណាយពន្ធ	២៧៤.៩១៣	១៤៥.០៤១
ចំណាយពន្ធ	<u>(៥៩.៩៤៧)</u>	<u>(៣១.០៩៧)</u>
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	<u>២១៤.៩៦៦</u>	<u>១១៣.៩៤៤</u>

❖ របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧

	មូលធនភាគហ៊ុន	ចំណេញរក្សាទុក	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សមតុល្យនៅថ្ងៃទី ១ ខែ មករា ឆ្នាំ២០១៦	១.៥០០.០០០	៧៧.៩៣០	១.៥៧៧.៩៣០
ចំណេញសំរាប់ការិយបរិច្ឆេទ	-	១១៣.៩៤៤	១១៣.៩៤៤
ប្រតិបត្តិការជាមួយភាគហ៊ុនិក			
ការបោះផ្សាយភាគហ៊ុន	៣០០.០០០	-	៣០០.០០០
សមតុល្យនៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០១៦			
ថ្ងៃទី ១ ខែ មករា ឆ្នាំ២០១៧	១.៨០០.០០០	១៩១.៨៧៤	១.៩៩១.៨៧៤
ចំណេញសំរាប់ការិយបរិច្ឆេទ	-	២១៤.៩៦៦	២១៤.៩៦៦
សមតុល្យនៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០១៧	<u>១.៨០០.០០០</u>	<u>៤០៦.៨៤០</u>	<u>២.២០៦.៨៤០</u>

❖ របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧

	២០១៧	២០១៦
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ		
ចំណេញមុនពន្ធដកចំណាយពន្ធ	២៧៤.៩១៣	១៤៥.០៤១
និយ័តកម្ម៖		
និយ័តកម្មនៃទ្រព្យសម្បត្តិ និងបរិក្ខារ	៣.៦៩៤	-
សវិធានធនសម្រាប់ឥណទានសង្ស័យ	១២.១១៨	៧.១៥៨
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ	៤៧.០៥៤	៣៧.៨១២
ចំណាយការប្រាក់	១០២.៧១៨	៥៤.៥៦២
ខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	-	២៣៤
ចំណេញមុនពេលបម្រែបម្រួល ដើមទុនបង្វិល	៤៤០.៤៩៧	២៤៤.៨០៧
បម្រែបម្រួលដើមទុនបង្វិល៖		
ឥណទានទៅអតិថិជន	(១.៣៤៩.៦០០)	(៤០៣.០២៨)
គណនីត្រូវទទួលផ្សេងៗ	(៥.៨៣៧)	(១០.៤៩៤)
គណនីត្រូវបង់ផ្សេងៗ	(៤៨.៦៣១)	៥៧,៥៦៩
សាច់ប្រាក់ប្រើក្នុងសកម្មភាពប្រតិបត្តិការ	(៩៦៣.៦៧១)	(១០៩.៧១០)
ពន្ធដែលបានបង់	(៣៣.៣០១)	(១៥.៨៣១)
ប្រាក់តម្កល់តាមច្បាប់	=	(១៥.០០០)
សាច់ប្រាក់សុទ្ធប្រើក្នុងប្រតិបត្តិការ	(១.០៤៩.៥៩០)	(១៩៥.១០៣)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ		
ការទិញទ្រព្យសម្បត្តិ និង បរិក្ខារដែលបង្ហាញពី		
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ	(៥.០៧៦)	(១៤០.៤២១)



❖ របាយការណ៍លំហូរសាច់ប្រាក់ (ត)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧

	២០១៧	២០១៦
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន		
សាច់ប្រាក់ទទួលបានពីកម្ចី	១.២០០.០០០	៣០០.០០០
ការទូទាត់កម្ចី	-	(៣០០.០០០)
សាច់ប្រាក់ទទួលបានពីការបោះផ្សាយភាកហ៊ុន	-	៣០០.០០០
សាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន	<u>១.២០០.០០០</u>	<u>៣០០.០០០</u>
តំហាយសុទ្ធនៃសាច់ប្រាក់ និងសាច់		
ប្រាក់សមមូល	(៩៥.៣៣៤)	(៣៥.៥២៤)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមគ្រា	<u>២៩.២៦៩</u>	<u>៦៤.៧៩៣</u>
សាច់ប្រាក់ និងសាច់ប្រាក់សមមូលចុងគ្រា	<u>១២៤.៦០៣</u>	<u>២៩.២៦៩</u>

សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន ៖

	២០១៧	២០១៦
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ	៨៦.៤៦៤	២៥.៧២៤
សមតុល្យនៅធនាគារជាតិនៃកម្ពុជា(មិនរួមបញ្ចូលប្រាក់តម្កល់)	១.១៥៩	៩៥០
សមតុល្យនៅធនាគារផ្សេងៗ	<u>៣៦.៩៨០</u>	<u>២.៥៩៥</u>
	<u>១២៤.៦០៣</u>	<u>២៩.២៦៩</u>

អំពីអតិថិជន បរិបូរណ៍

លោកស្រី: កង សុខេន
អាយុ: ៣០ឆ្នាំ
មុខរបរ: លក់គ្រឿងទេស



លោកស្រី កង សុខេន ជាអតិថិជនមួយក្នុង ចំណោមអតិថិជនទាំងអស់ របស់បរិបូរណ៍ ។ លោកស្រី មានទីលំនៅក្នុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ លោកស្រីជាមនុស្ស ឧស្សាហកម្ម ព្យាយាមម្នាក់ ដោយលោកស្រី បានបង្កើតមុខរបរផ្ទាល់ខ្លួនមួយទៅលើ ការលក់គ្រឿងទេស នៅគេហដ្ឋានរបស់គាត់ និងមានផ្ទះសម្រាប់ជួលច្រើនបន្ទប់ទៀតផង ។ ដោយភាពជឿជាក់ និងមានទំនុកចិត្តខ្ពស់ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី លោកស្រី កង សុខេន បានដាក់ពាក្យស្នើសុំប្រាក់ កម្ចីមកខាងគ្រឹះស្ថានដើម្បីយកទៅពង្រីកមុខរបរបន្ថែមលើការលក់គ្រឿងទេស និងមួយចំនួនទៀតយកទៅជួសជុលគេហដ្ឋានរបស់លោកស្រី ។

បន្ទាប់ពីទទួលបានប្រាក់កម្ចីពី គ្រឹះស្ថាន និងដោយមានការប្រឹក្សាយោបល់ពីមន្ត្រីរបស់ គ្រឹះស្ថាន លោកស្រី កង សុខេន បានប្រើប្រាស់ប្រាក់កម្ចី ចំទិសដៅ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ដែលធ្វើឲ្យមុខរបររបស់លោកស្រីរីកចម្រើនជាលំដាប់ ។ សព្វថ្ងៃលោកស្រី កង សុខេន មានជីវភាពរស់នៅសមរម្យ និងកាន់តែរីកចម្រើនឡើងៗ ។

លោកស្រី កង សុខេន មានសេចក្តីរីករាយ យ៉ាងខ្លាំងចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ដែលបានធ្វើឲ្យជីវភាព របស់លោកស្រីល្អជាងមុន តាមរយៈការប្រើប្រាស់ប្រាក់កម្ចីចំគោលដៅក្នុងការយកពង្រីកមុខរបរលក់គ្រឿងទេសរបស់លោកស្រីឲ្យមានភាពរីកចម្រើនជាលំដាប់ ។ លោកស្រីបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រឹះស្ថាន និងបានសន្យាថា នឹងបន្តការគាំទ្ររាល់សេវាកម្ម និងផលិតផលទាំងអស់របស់គ្រឹះស្ថានផងដែរ ។



លោកស្រី: ស៊ីង ណែហ៊ាង
អាយុ: ៤៩ឆ្នាំ
មុខរបរ: លក់បន្លែបោះដុំ

លោកស្រី ស៊ីង ណែហ៊ាង ជាអ្នកលក់បន្លែ បោះដុំនៅ ឃុំប្រាំងចម្រេះទី២ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ។ ដោយមានភាពជឿជាក់លោកស្រី ស៊ីង ណែហ៊ាង បានប្រើប្រាស់ប្រាក់កម្ចីរបស់ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ បរិមូលន៍ ភីអិលស៊ី ចំនួនបីវត្តចមកហើយ តាំងពីឆ្នាំ២០១៥ ដោយលោកស្រីបានយកប្រាក់កម្ចីដែលគ្រឹះស្ថាន ផ្តល់ជូនយកទៅ ពង្រីកមុខរបរលើការលក់បន្លែបោះដុំ និងលក់រាយ របស់លោកស្រីបន្ថែម និងមួយចំនួនទៀត លោកស្រីបានយកទៅជួលជុលផ្ទះ។ ក្រោយពីបានប្រើប្រាស់ប្រាក់កម្ចីចំទិសដៅពី គ្រឹះស្ថានចំនួនបីវត្តកន្លងមក ធ្វើអោយមុខរបររបស់ លោកស្រីកាន់តែរីកចម្រើនគួរអោយកត់សំគាល់ ចំណែកឯស្ថានភាពគ្រួសាររបស់លោក ស្រីវិញ គឺថាមានជីវភាពធូធារស្រស់ជាងមុនផងដែរ។ ទាំងនេះគឺដោយសារការប្រើប្រាស់ប្រាក់កម្ចីរបស់ លោកស្រីប្រកបដោយប្រសិទ្ធភាព និងចំទិសដៅ ដែលបានកំណត់ក្នុងពាក្យស្នើរ សុំឥណទានរបស់លោកស្រី។

លោកស្រី ស៊ីង ណែហ៊ាង និងក្រុមគ្រួសារមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដែលគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ បរិមូលន៍ ភីអិលស៊ី តែងតែផ្តល់ទំនុកចិត្តដល់លោកស្រី និងក្រុមគ្រួសារក្នុងការផ្តល់ជូនប្រាក់កម្ចី សមស្របទៅតាមតម្រូវការជូន ក្រុមគ្រួសាររបស់លោកស្រី ក្នុងការពង្រីក មុខរបរ និងជួលជុលកេហដ្ឋានកន្លង មក។ លោកស្រី និងក្រុមគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គ្រឹះស្ថានយើង ហើយលោកស្រី នឹងនៅតែគាំទ្រ និងបន្តការប្រើប្រាស់ប្រាក់កម្ចីពីគ្រឹះស្ថាន ដើម្បីពង្រីកមុខរបររបស់លោកស្រីបន្ថែមទៀតនៅ ថ្ងៃខាងមុខ។

ផ្នែកធនធានមនុស្ស

❖ ការបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិក

នៅរយៈពេលប្រាំឆ្នាំកន្លងមកនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បានយកចិត្តទុកដាក់ខ្ពស់ទៅលើការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិករបស់ខ្លួន។ រាល់បុគ្គលិកដែលទើបចូលបម្រើការងារថ្មីទាំងអស់ ត្រូវបានទទួលការបណ្តុះបណ្តាលដោយការយកចិត្តទុកដាក់ខ្ពស់ និងច្បាស់លាស់បំផុតមុនពេលចាប់ផ្តើមបម្រើការងារនេះ ដើម្បីធានាឲ្យបាននូវការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់។ ចំពោះបុគ្គលិកចាស់គ្រឹះស្ថាននៅតែបន្តយកចិត្តទុកដាក់ខ្ពស់ ដោយបង្កើននូវសមត្ថភាពដល់ពួកគេ តាមរយៈវគ្គសិក្ខាសាលា និងបណ្តុះបណ្តាលផ្នែកខាងក្នុង ដើម្បីបង្កើនសមត្ថភាព និងការអភិវឌ្ឍន៍សមត្ថភាពរបស់ពួកគេប្រកប ការងារដោយមាន ប្រសិទ្ធភាពខ្ពស់។ មិនតែប៉ុណ្ណោះ គ្រឹះស្ថានបានយកចិត្តទុកដាក់ខ្ពស់ទៅលើការអភិវឌ្ឍន៍ សមត្ថភាពបុគ្គលិកតាមរយៈ ការបញ្ជូនបុគ្គលិករបស់ខ្លួនទៅចូលរួមវគ្គសិក្ខាសាលា និងវគ្គបណ្តុះបណ្តាល ផ្សេងៗនៅខាងក្រៅដើម្បីឲ្យបុគ្គលិករបស់ខ្លួនទទួលបានបទពិសោធន៍ថ្មីៗ និងចំណេះដឹងល្អៗបន្ថែមទៀតក៏ដូចជាអភិវឌ្ឍន៍សមត្ថភាពរបស់ពួកគេអោយកាន់តែមុតស្រួចខ្លាំងជាងមុនផងដែរ។

❖ ការបណ្តុះបណ្តាលផ្នែកខាងក្នុង

សកម្មភាពចូលរួមក្នុងវគ្គបណ្តុះបណ្តាលរបស់បុគ្គលិក បរិបូរណ៍



ដើម្បីបង្កើនសមត្ថភាពបុគ្គលិកបំរើការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ គ្រឹះស្ថានតែងតែរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលថ្មីៗ ជារៀងរាល់ខែជូនបុគ្គលិករបស់ខ្លួនដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍បន្ថែមទៀតដើម្បីយកទៅអនុវត្តបំរើការងារជាក់ស្តែងប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

❖ ការបណ្តុះបណ្តាលផ្នែកខាងក្រៅ

សកម្មភាពបុគ្គលិក បរិមូលណ៍
ចូលរួមវគ្គបណ្តុះបណ្តាលនៅអង្គភាព និងស្ថាប័នផ្សេងៗ



មិនត្រឹមតែមានវគ្គបណ្តុះបណ្តាលខាងក្នុងនោះទេ គ្រឹះស្ថានតែងតែយកចិត្តទុកដាក់ចំពោះបុគ្គលិកគ្រប់រូប និងបានបញ្ជូនពួកគេទៅចូលរួមវគ្គសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលជាច្រើននៅតាមស្ថាប័ន និង អង្គភាពមួយចំនួនដើម្បីទទួលបាននូវបទពិសោធន៍និងចំណេះដឹងថ្មីៗ ដែលគ្រឹះស្ថានមិនទាន់បានរៀបចំអោយមាននូវមេរៀនទាំងនោះ ជូនដល់បុគ្គលិករបស់ខ្លួនដើម្បីអភិវឌ្ឍសមត្ថភាព ក៏ដូចជា យកមកចូលរួមចែករំលែកដល់ បុគ្គលិកផ្សេងទៀត ក្នុងន័យបង្កើនចំណេះដឹងនិងសមត្ថភាពរបស់បុគ្គលិក ខ្លួនឱ្យរីកចំរើនទៅមុខជានិច្ច។

គុណតម្លៃរបស់បរិមូលណ៍

១. វិន័យ
២. ភាពស្មោះត្រង់
៣. ភាពងាករត់
៤. ភាពទទួលខុសត្រូវ
៥. ភាពបត់បែន
៦. ការបើកចិត្តទូលាយ

❖ ការលើកទឹកចិត្តដល់បុគ្គលិក

សកម្មភាពចែកប័ណ្ណសរសើរ និងរង្វាន់ជូនបុគ្គលិកឆ្នើម



គ្រឹះស្ថានបានយកចិត្តទុកដាក់ខ្ពស់ចំពោះបុគ្គលិករបស់ខ្លួន ដោយយើងតែងតែគិតពី សុវត្ថិភាព សុខុមាលភាព និងការអភិវឌ្ឍន៍សមត្ថភាពរបស់ពួកគេជានិច្ច ។ ដោយការគិតគូរដល់បុគ្គលិករបស់ខ្លួន គ្រឹះស្ថាន បានផ្តល់នូវ លក្ខខណ្ឌការងារដ៏ល្អប្រសើរ និងបានផ្តល់នូវប័ណ្ណសរសើរនិងការលើកទឹកចិត្តផ្សេងៗទៅដល់បុគ្គលិកដែលមាន ស្មារតីក្នុងការងាររបស់ខ្លួនដើម្បីជាការលើកទឹកចិត្ត ដល់បុគ្គលិករបស់ខ្លួនក្នុងការបន្តខិតខំបំរើការងារឲ្យទទួល បានជោគជ័យបន្ថែមទៀត ។



❖ អំពីបុគ្គលិករបស់បរិមូល

បុគ្គលិកបរិមូលទាំងអស់បានរៀបចំប្រារព្ធពិធីសូត្រមន្ត លើករាសី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ



សកម្មភាពធ្វើដំណើរកំសាន្តរបស់បុគ្គលិកគ្រឹះស្ថាន បរិមូល ទៅកាន់ខេត្ត ព្រះសីហនុ



សកម្មភាពបុគ្គលិក បរិបូរណ៍ លេងល្បែងកំសាន្ត និងទទួលរង្វាន់



ការចូលរួមជាមួយសង្គម បរិស្ថាន និងកីឡា

ទន្ទឹមនឹងការរីកចម្រើននេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ក៏បានចូលរួមក្នុងកិច្ចការងារសកម្មភាពសង្គម និង បរិស្ថាន តាមរយៈសកម្មភាពចូលរួមជាច្រើន របស់បុគ្គលិកគ្រឹះស្ថាន និងថ្នាក់គ្រប់គ្រងដូចជា៖

❖ ផ្នែកសង្គម

សកម្មភាពចូលរួមទិវាស្តាប់ពួកម្តុំរបស់បុគ្គលិក បរិបូរណ៍



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បានចូលរួមអមអរសារទេវទិវាការស្តាប់ឮកម្ពុជាលើកទី០២ រៀបចំ ដោយមូលនិធិរក្សាកុមារ និងអង្គការណ៍ផ្តល់នូវក្តីសង្ឃឹមកម្ពុជា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧។ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បានចូលរួមដើម្បីជួលលើកកម្ពស់ផ្តល់នូវក្តីសង្ឃឹម និងមានការលើកទឹកចិត្ត ដល់ជនពិការភាពគ្រប់ប្រភេទរបស់កុមារកម្ពុជា ដើម្បីអោយពួកគេមានការសិក្សារៀនសូត្រយល់ដឹង និងមានការតស៊ូ នៅក្នុងការរស់នៅរបស់ពួកគេ ដោយមិនមានការបាក់ទឹកចិត្ត ហើយធ្វើអោយពួកគេអាចសម្រេចបាននូវគោលបំណង របស់ពួកគេទៀតផង ។

កត្តាដែលជួយស្តារ និងលើកកម្ពស់ផ្តល់នូវក្តីសង្ឃឹមដល់ជនពិការភាពគ្រប់ប្រភេទ គឺផ្ដើមចេញពីមនុស្សទូទាំង ប្រទេសកុំអោយមានការរើសអើងទៅលើជនពិការ និងត្រូវចេះជួយលើកទឹកចិត្តរបស់ពួកគេអោយពួកគេមាន សេចក្តីក្លាហាន និងតស៊ូរាល់ការលំបាករបស់ពួកគេដើម្បីជំរុញទឹកចិត្តរបស់ពួកគេអោយសម្រេចបាននូវក្តីស្រមៃ របស់ពួកគេទាំងអស់គ្នា ។

❖ ការចូលរួមផ្នែកបរិស្ថាន

សកម្មភាពដើររើសសំរាមនៅតាមឆ្នេរសមុទ្រ



ទាក់ទងនឹងវិស័យបរិស្ថានវិញ គ្រឹះស្ថានបានចូលរួមយ៉ាងសកម្មទៅលើការសំអាតបរិស្ថាន និងបានគិតគូរយ៉ាងយកចិត្តទុកដាក់ទៅលើបរិស្ថាន។ ដោយថ្នាក់គ្រប់គ្រងរបស់គ្រឹះស្ថាន បានរៀបចំកម្មវិធីសំអាតបរិស្ថាននៅលើឆ្នេរសមុទ្រអូរឈើទាល ដែលមានការចូលរួមពីបុគ្គលិក និងថ្នាក់ដឹកនាំរបស់ គ្រឹះស្ថានប្រមាណសាមសិបនាក់ ដើររើសសំរាម និងសំអាតឆ្នេរសមុទ្រ ដើម្បីធ្វើឲ្យមានសោភ័ណភាព និងធ្វើឲ្យមានបរិស្ថានល្អនៅតាមឆ្នេរសមុទ្រ ។

❖ ផ្នែកកីឡា

វិស័យកីឡាគឺជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នាក៏ឡានាំយកនូវសុខភាព និងជាផ្នែកសំខាន់មួយសម្រាប់សង្គមផងដែរ ទន្ទឹមនឹងនេះថ្នាក់ដឹកនាំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី តែងតែដឹកនាំបុគ្គលិកទាំងអស់ក្នុងការចូលរួមប្រគូតកីឡារវាងសាខា និងសាខា រវាង គ្រឹះស្ថានបរិបូរណ៍ ជាមួយនឹងគ្រឹះស្ថានដទៃទៀត រៀងរាល់បីខែម្តង ដើម្បីបង្កើនភាពស្និទ្ធស្នាល និងសាមគ្គីភាព។



ការិយាល័យកណ្តាល



ការិយាល័យកណ្តាល

អាសយដ្ឋាន ៖ អគារលេខ ១៩ ផ្លូវ៣៧១ ភូមិគោគជ្រៃ
សង្កាត់បឹងទំពុន, ខណ្ឌមានជ័យ,
រាជធានីភ្នំពេញ

ទូរស័ព្ទ ៖ ០២៣ ២២២ ៧៧៦

០២៣ ២២២ ១១៩

ទូរសារ ៖ ០២៣ ២២២០៩០



សាខា ក្រុងកាត្មេ

ទូរស័ព្ទ ៖ ០៨៧ ៨១ ៨៥ ៦៨
០៨៧ ៨១ ៨២ ៦៧



សាខា ស្រុកអង្គស្នួល

ទូរស័ព្ទ ៖ ០៨៧ ៨១ ៨២ ១៨
០៨៧ ៨១ ៨២ ១១



សាខា ស្រុកកៀនស្វាយ

ទូរស័ព្ទ ៖ ០៨៧ ៨១ ៨៣ ៦១
០៨៧ ៨១ ៨២ ៦៨



សាខា ខណ្ឌដូនពេញ

ទូរស័ព្ទ ៖ ០៨៧ ៨១ ៨២ ១៥

ដៃគូសហការ និងបណ្តុះបណ្តាលរបស់បរិបូរណ៍



អ៊ីនវេស្តម៉េនចាយអ៊ីនធឺណេសិនលី (អាយ អិម អ៊ី) International Investment Management Consulting (IIMC)

ការអភិវឌ្ឍបែកចំណីអាហារ
Great Green Growth

វិទ្យាស្ថានអន្តរជាតិសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ (អិសអិស) International Institute for Scientific Research (IISR)



ស្វែងរកភាពល្អប្រសើរ និងភាពរីកចម្រើន In Pursuit of Excellence and Prosperity

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី

ការិយាល័យកណ្តាល

ទូរស័ព្ទ៖ ០២៣ ២២២ ៧៧៦/០២៣ ២២២ ១១៩

ទូរសារ៖ ០២៣ ២២២ ០៩០

សាខាក្រុងកោះខ្មៅ

ទូរស័ព្ទ៖ ០៨៧ ៨១៨ ២៦៧

០៨៧ ៨១៨ ២៦៤

សាខាស្រុកអង្គស្នួល

ទូរស័ព្ទ៖ ០៨៧ ៨១៨ ២១៨

០៨៧ ៨១៨ ២១១

សាខាស្រុកភ្នំពេញស្វាយ

ទូរស័ព្ទ៖ ០៨៧ ៨១៨ ៣៦១

០៨៧ ៨១៨ ២៦៨

សាខាខណ្ឌជួនពេញ

ទូរស័ព្ទ៖ ០៨៧ ៨១៨ ២៦៥

០៨៧ ៨១៨ ២៦៨